

សត្រា ទី ២ វគ្គ ប៉ូល ប៉ាហ្សឺ កា មូត មឿង ថេសាឡូនិក

សារ អន់តត់ រ៖

បរហែ ពីង សត្រា ទី ១ ប៉ាហ្សឺ កា មូត មឿង ថេសាឡូនិក។

សារ សាំខាន់ៗ

កាណុង សត្រា អា វគ្គ ប៉ូល ប៉ាហ្សឺ បិច កា ពូ ហ្លួង ឡឺង សារ ឡាក់ ចឹង កើត ពី៖ ប៉ាក់ អង់កក់ តេះ អា ចឹង ឡូច ទៀ។

វគ្គ ប៉ូល ប៉ានេ ប្រ្រ៖ ញន កា មូត សៀ យីស៊ូ អ៊ែ ពីង មឿង ថេ សាឡូនិក។ (១:៣-៤)

វគ្គ ប៉ូល ប៉ាហ្សឺ កាប ឡឺង សារ យីស៊ូ ចឹង ជីរ ពី៖។ (១:៥-១២)

វគ្គ ប៉ូល ប៉ាហ្សឺ កាប ឡឺង ម៉ែត ប៉ាសាំង លូ ប្រ្រ៖ ឡាក់ ត្រ គ៍ ឡាច ម៉ាត់។ (២:១-១២)

វគ្គ ប៉ូល អន់តត់ ប៉ាតោ ឡឺង ឡាបៀប អ៊ែ កោប គុន មូត សៀ យីស៊ូ។ (២:១៣-៣:១៣)

^១ អាញ សិច ប៉ូល ទីប ស៊ីឡុះ លូ ធីម៉ូថេ ញិន ប៉ាហ្សឺ សត្រា អា អន់ កា ក្រុំ ហ្សឺន សារ ប្រ្រ៖ ប៉ាក់ មឿង ថេសាឡូនិក ឡាក់ ប៉ាសុន ប្រ្រ៖ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

^២ អន់ ប្រ្រ៖ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំង ឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សាវ៉ាក កា

អន់ដីស។

៣ អីអុះមី ញីន ត្រក់ ប៉ានេ ប្រ្លឹះ បិកកាតយ័ រះ ឡឹង ង៉ារ អន់ដីស លើយ។ ញីន ប្រ្លឹក នីណោះ ត្រក់ កេះ ខង អន់ដីស សៀហ៊ឹង ខាក់ ។ កេះ អន់ដីស កា ទី ពុត បិច ថៃ កា គូប សោប ហ៊ឹង ខាក់ កេះ ដេល។

៤ នីណោះ ហង បះ ញីន អ្នាត់ អេង កា ក្រំ ហៀន សារ ប្រ្លឹះ ប៉ាក់ ចារ អន់ទៀត។ ផះ រះ ឡឹង សារ អន់ដីស ខង អន់ដីស អុដាម អត់ លូ សៀលើយ យ្លឹះ ពូ ប្រ្លឹក អុដាត់ លូ ប្រ្លឹក បាប កា អន់ដីស គ្រឹប នែវ កាតាម។

សារ យីស៊ូ ចឹង ជីវ ពីះ តាត់សុិន សារ ប៉ាណូស

៥ សារ អា តាំបាង អន់ ប៊ីប ជា ប្រ្លឹះ តាត់សុិន សារ ប៉ាណូស ត្រក់ ឡាក់ កេះ។ ប្រ្លឹះ ចឹង យីត ជា អន់ដីស ឡាក់ ត្រក់ ម៉ុត អន់ទី អ៊ែ រ៉ាំងហៃ រ៉ាំងខ្យា តាទីច ខង អន់ដីស ទី សារ ប៉ាណាប ប៉ាប៉ុន ញន អន់ដីស ប្រ្លឹក ប៉ាសុន អ៊ែ។

៦ ប្រ្លឹះ បិកកាតយ័ ចឹង ប្រ្លឹក សារ ម៉ោញ ឡាក់ ត្រក់ កាខាក់ អ៊ែ ចឹង អន់ សារ ប៉ាណាប ប៉ាប៉ុន កា មូត បក់ ប្រ្លឹក អន់ អន់ដីស ប៉ាណាប ប៉ាប៉ុន។

៧ កេះណោះ អ៊ែ ចឹង អន់ អន់ដីស បក់ ប៉ាណាប ប៉ាប៉ុន ទី សារ សាណុក សារ៉ាក់ អន់ខូ លូ ញីន ប៉ាក់ ដារ យីស៊ូ ជីវ ឡឹង ប្លែង អន់ខូ លូ បិយ ប្រ្លឹះ ឡាក់ ទី សារ អំរ៉ាញ អីញ។

៨ អ៊ែ ចឹង ជីវ ទីប ទី អុញ ចាយ ណាយ កាទីរ ភៀ ចែក ចូត ទី បក់ អូ ថៃ សៀ ប្រ្លឹះ បិកកាតយ័ លូ អូ សាំយ៉ាង សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៩ អន់ខែ ចឹង ត្រង់ ថ្ងៃ ឡុច អញ្ជាស៊ីច អន់ខែ ចឹង អ្វី ចាំង ហាយុគ ឡឹង ម៉ាត់ យីស៊ី លូ ចាំងហាយុគ ឡឹង សារ អំរ៉ាញ អីញ ឡាក់ ដាក់ ឡាយ៉ាមី ម៉ះ អ៊ែរ។

១០ ប៉ាក់ ដាវ ណោះ ផៈ យីស៊ី ជីវ ពីរ ប៉ាសុន ដាក់ ម៉ះ អ៊ែរ ចឹង ប៉ាណាំ គូប ប៉ានេ អ៊ែរ ទិ បក់ ស្បឿ កា ចឹង ប៉ាណាំ គូប ញម កា អ៊ែរ។ កាប៉ាច អន់ដីស ចឹង អ្វី លូ ម្នត ណោះ ដេល ញន កា អន់ ដីស ស្បឿ សារ ញិន អន់តត់ រ៉ះ។

១១ ខ ណោះ ហង បះ ញិន ម៉ន់ អន់ កា អន់ ដីស លើយៗ ប្រ្លៈ រឿស អ្សក់ អន់ ដីស អន់ ទី អាញ រឿស លើយ ណោះ ហង បះ ញិន ប៉រ អន់ អ៊ែរ ប្រ្លី អន់ អន់ដីស អ្វី កោប អន់ យី លូ សារ ណោះ។ អន់ ប្រ្លៈ អន់ សារ អំរ៉ាញ អីញ ម៉ះ អ៊ែរ ភ្នៀ អន់ អន់ដីស អ្ស ប្រ្លី ព្វយ ទិ សារ ដាក់ ឡាក់ អន់ ដីស ទី ពុត បិច ប្រ្លី ណោះ លូ តាត់ អង់កេះ គ្រីប ងារ អន់ដីស បិច ប្រ្លី ញន កា ស្បឿ អ៊ែរ។

១២ ទីល នីណោះ យីស៊ី ឡាក់ ពី តាំងឡា ពិន ចឹង លៅ លែង សិច ញន កា អន់ដីស កេះណោះ អ៊ែរ ចឹង ប្រ្លី អន់ អន់ដីស លៅ លែង សិច ដេល ញន កា ពុត ដាក់ ម៉ះ ប្រ្លៈ ពិន លូ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន។

២

សារ ម៉ែត ប៉ាសាំង លូ ប្រ្លៈ

១ អី អុះ មី ញិន ប៉រ រ៉ះ ឡឹង ដាវ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ជីវ ពីរ ឡាក់ ដាវ ពិន ចឹង ត្រង់ ប៉ាតុំ គូប សោប ប៉ាក់ ចារ អ៊ែរ ណោះ។ ញិន ប៉រ រ៉ះ កា អន់ដីស ជា

២ ដៃ អន់តាន រឺនវាយ កាណុង ពុត លើ កា អ្នក ឡឺត ឡឺត ញុន កា កាតាំង ពូ ផា ដាវ យីស៊ូ ជីវ ពីរ ទីល កេះ។ អ្នក ផែត ទី បក់ អន់ដា ផា ប៉ាដាត ប៉ាលឹង ប្រ្រៈ ប្រគី អន់ ពូ អ្ន លើ កា ពូ រះ ឡឺង ពុត ពូ តាំងឡា លើ កា ទី ពូ ផា សត់ត្រា ឡឺង ញឺន ច្រាត់ រះ នីណោះ។

៣ ដៃ អន់ ពូ ពីរ តាំពូង អន់ដីស អូ ផា កា សារ ញ៉ា កាតាម ដៃ ខង អន់ទ្រូល ឡឺង យីស៊ូ ចឹង ជីវ ពីរ ត្រត់ ទី សារ ប៉ាសាំង លូ ប្រ្រៈ លូ ទី ម៉ែត ប៉ាសាំង ត្រត់ ឡាច់ ពីរ អន់ទ្រូល ហិ ហះកា អើ ណោះ ចឹង ត្រត់ តៅ វាយ តៅ រុង ហង។

៤ ម៉ែត ប៉ាសាំង ណោះ ចឹង តាំប៉ោក ឡាកោ អន់ ទី អំវាញ អើញ ក្លា ឡឺង កាណាត ញ៉ា ទីណោះ ឡាក់ ប៉ាណូស អ្សល កូត កា ដាប សាំប្រ្រៈ ឡាក់ ពូ ផា ប្រ្រៈ ទីប អើ ខិន អែ កាណុង រោង វា មៈ ប្រ្រៈ បិកកាតយី កេះណោះ រះ ផា ឡាកោ អើ ឡាក់ ប្រ្រៈ តីស ឡឺង ពូ ណារ សាំ។

៥ ផះ អាញ អែ អន់ខូ លូ អន់ដីស អាញ កា តាឡាប រះ កេះ ឡឺង សារ ទី អា កា អន់ដីស ញ៉ា អន់ដីស អែ កាចាំង ដេល ប?

៦ អន់ដីស អ្ន កេះ កិញអៀ អា ទី សារ ញ៉ា ឡាក់ ទីប ម៉ែត ប៉ា សាំង ណោះ ហះកា អើ ចឹង ឡាច់ ពីរ ប៉ាត់ ទីល ដាវ ប្រ្រៈ កាំ ឡត់ កា អើ ទៀ។

៧ សារ ប៉ាសាំង អែ អោន សាគីម ហះកា អ្ន ប្រគី អន់ ពូ ប៉ា សាំង លូ ប្រ្រៈ កេះ។ អើ ចឹង អែ អោន សាគីម លើយ ទីល ដាវ បក់ ទីប អើ ណោះ ចាក ឡាច់។

៨ កេះណោះ អើ ចឹង ឡាច់ ពីរ ហះកា យីស៊ូ ចឹង ប៉ាន់តៅ អើ

លូ ខ្យាល ឡាច់ ឡើង ពីរ អែរ។ ប៉ាក់ យីស៊ូ ជីវ ពីរ អែរ ចឹង ថា ឡាយ ម៉ែត ប៉ាសាំង លូ សារ អំរ៉ាញ អ៊ីញ ម៉ែ អែរ។

៩-១០ ប៉ាក់ ម៉ែត ប៉ាសាំង លូ ប្រ្រៈ ពីរ ទីល ទៀ អែរ ចឹង ទី សារ អំរ៉ាញ អ៊ីញ ឡើង ប្រ្រៈ ប៊ីត សាតាំង អែរ ចឹង ប្រ្រៈ ប៊ីត សារ អំរ៉ាញ អ៊ីញ កេង ខាក់ គ្រីប នែវ ភៀ ចឹង តាំពួង ទិ បក់ ចឹង ត្រក់ តៅ រ៉ា រ៉ាយ ខង អន់ខែ អូ បិច កា សារ តាទីច ឡាក់ អ៊ុ តង់ អន់ខែ អន់ អែរ រីស ណោះ អុះ។

១១ ខ ណោះ ហង បះ ប្រ្រៈ បិកកាតយ័ អន់ សារ អូ ដាក់ ម៉ោញ ប្រ្រៈ អន់ កា អន់ខែ អូ ហ្លង់ សារ លូ សៀ សារ ពួង ប្លាច

១២ ភៀ អន់ បក់ អូ ចៃ សៀ សារ តាទីច លូ បិច កា សារ អូ ដាក់ ត្រក់ ថូត។

សារ ពិន ត្រក់ អែរ សៀ លើយ

១៣ អី អុះ មី ឡាក់ យីស៊ូ បិច ចៃ ញីន ត្រក់ ប៉ានេ សារ ដាក់ ម៉ែ ប្រ្រៈ បិកកាតយ័ លើយ ញន កា អន់ដីស ខង អែរ រីស អន់ ដីស ភៀ តង់ អន់ដីស អន់ទ្រូល ឡើង ពូ ញន កា ប៉ាដាតំ ប៉ាលឹង ប្រ្រៈ ប្រ្រៈ អន់ អន់ដីស ដាក់ សាំរ៉ាច កា អែរ ញន កា អន់ដីស សៀ សារ តាទីច។

១៤ ប្រ្រៈ រឺស អ្សក់ អន់ដីស ភៀ តង់ ពួយ សារ អា ញន កា សារ ដាក់ ឡើង យីស៊ូ ឡាក់ ញីន រះ ម៉ាក់ អន់ដីស ចឹង ទី សារ អំ រ៉ាញ អ៊ីញ អន់ខូ លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១៥ ទីល នីណោះ ហក់ សៀ កាខាក់ លូ ដៃ អ្នាត ដៃ សារ ឡាក់ ញីន អ្សក់ ពីរ ប៉ាងហៀន អន់ដីស យ្រ្រៈ លូ ប៉ានីរ ញីន តាំងឡា កាតាម លើ កា តាំ សតត្រា កាតាម។

១៦-១៧ ប្រើ៖ បិកកាតយ័ ឡាក់ ពី ពិនទី ពុត បិច ចៃ កា ពិន អើ បាំងហោក ពុត ពៀក ពិន លើយ ញន កា ពុត ដាក់ ម៉ះ អើ អន់ ពិន ទី សារ ម៉ឹង ឡាក់ ដាក់ កាខាក់។ អន់ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន បាំងហោក ពុត ពៀក អន់ដីស។ អន់ ប្រើ៖ ឡាក់ ពី ពិន ប្រើ គី អន់ ពុត ពៀក អន់ដីស សៀ កាខាក់ ភៀ អន់ អន់ដីស អូ ប្រើ គី ងារ ដាក់ លូ កាប ដាក់ ប៉ានីរ គ្រឹប នែរ។

៣

សារ រគី ប៊ូល ប្រើ ពូ ម៉ន់ កា អន់ខៃ

១ អី អុះ មី ប័រ ម៉ន់ ឡោម ប្រើ៖ កា ញិន ណើ ភៀ អន់ ប៉ានីរ យីស៊ូ កាតាំង លៅ គ្រឹប ចារ ស្រីសៗ លូ អន់ ពូ រ៉ាប់ សៀ ឡាក់ កា កាណុង កាំឡាំង អន់ដីស ដេល។

២ ប័រ ម៉ន់ អន់ ញិន រ៉ាវ៉ាច ឡឹង ប៉ាណូស ខុយ លូ ប៉ាណូស អូ ដាក់ ខង អូ ត្រគ់ ទិខូ អុះ សៀ ប្រើ៖។

៣ ហះកា យីស៊ូ ទី ពុត ដាក់ ត្រង់ អើ ចឹង ប្រើ គី អន់ កា អន់ដីស ទី ពុត សៀ លើយ លូ អើ ចឹង រាំងហៃ រាំងខ្យា អន់ដីស ជេ អន់ ឡឺ ពីង គី ម៉ែត ប្រើ៖ ប៊ីត។

៤ យីស៊ូ ប្រើ គី អន់ ញិន សៀ ជា អន់ដីស ប្រើ គី ពួយ ប៉ានីរ ញិន អន់តត់ ប៉ាតោ កេះណោះ អន់ដីស កា ចឹង ប្រើ គី ពួយ លើយ ឡាំ ប៉ាក់ ម៉ាត់ ណារ ដេល។

៥ អន់ យីស៊ូ ប៉ាណាំ ពុត ពៀក អន់ដីស អន់ បិច កា ប្រើ៖ បិក កាតយ័ លូ ទី ពុត ដាម អត់ ឡាក់ កា យីស៊ូ គ្រិះ ដេល។

សារ អន់តត់ ប៉ាតោ កា មូត បក់ កាជីល

៦ អី អុះ មី ញីន ប័រ អន់តត់ ប៉ាតោ កា អន់ដីស ញន អំរ៉ាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ដីស ដៃ ប្រឹក្តី គូប លូ អុះ មី ចំ បក់ កាជីល ឡាក់ ប្រឹក្តី យច ឡឹង ឡាបៀប ឡាក់ ញីន អ្យក់ ពីះ បាំង ហៀន អន់ដីស។

៧ អន់ដីស អ្នក កេះ ត្រត់ ប្រឹក្តី ពួយ ញីន នីចម៍ ខង ផះ ញីន អ្នែ លូ អន់ដីស ញីន អ្នក កាជីល អុះ

៨ ញីន អ្ន ទី សា សាណា ញី តាដោះ អ្ន ទី អន់ លៀន ណោះ អុះ។ ញីន ខំ ប្រឹក្តី ង៉ារ ក្លោះ ក្លាំង ទីប កាម៉ាំង ទីប កាដារ អ្ន អន់ ញី ម៉ោញ ដូរ ប៉ាណាប កា ញីន អុះ។

៩ កាណុង សារ អា អ្ន ត្រត់ ញីន អ្ន អ្ន ប្រឹក្តី អន់ ពូ ប៉ាណាប កា ញីន ណោះ អុះ ហះកា ញីន ប្រឹក្តី នីអៀ ភៀ តាំបាង អន់ កា អន់ ដីស ប្រឹក្តី ពួយ។

១០ ផះ ញីន អ្នែ អន់ខូ លូ អន់ដីស ញីន អន់តត់ កា អន់ ដីស ជា ញី អ្ន ចៃ ប្រឹក្តី ង៉ារ បក់ ណោះ កា អ្ន ត្រត់ សា សាណា ដេល។

១១ ញីន កាតាំង ពូ ផា កាណុង កាំឡាំង អន់ដីស ទី បក់ អន់ ជា អ្ន ចៃ ប្រឹក្តី ង៉ារ អន់ខែ ផា អ្ន ហារ ហះកា អន់ខែ អ្ន ហារ កា ចាចាក ប៉ាក់ ហី ពូ។

១២ ញីន ប័រ អន់តត់ រះ កា អុះ មី បក់ នៃវណោះ ញន អំរ៉ាញ យី ស៊ូ គ្រិះ អន់ដីស ត្រត់ ប្រឹក្តី ង៉ារ អន់ ដាក់ ប៉ាឡឹង លូ សា សាណា ឡាច ឡឹង សាង់ ឡាកោ ទៅ ពិ។

១៣ ហះកា កាប៉ាច អន់ដីស ណារ៉ូ ត្រត់ ប្រឹក្តី សារ ដាក់ ដៃ ស្រាប់ ប្រឹក្តី សារ ដាក់ ដៃ។

១៤ ផា បក់ ចំ អ្ន សាំយ៉ាំង សារ ឡាក់ ញីន ច្រាត់ រះ កាណុង

សត់ត្រា អា ត្រង់ ចាំម៉ាត់ លូ ដៃ ប្រឹក្សី គូប រ៉ាំពង លូ បក់ ណោះ
ម៉ាត់ អើ តាយួស កា ពូ។

១៥ ហះកា អូ ត្រង់ យីត ផា អើ ណោះ ឡាក់ កា តាមីរ អុះ ត្រ
ង់ អន់តត់ ប៉ាតោ កា អើ ឡាក់ កា អុះ មី។

១៦ យីស៊ូ ឡាក់ តាំងឡា អន់ សារ សាណុក សារ៉ាក អន់ អើ
មម សារ សាណុក សារ៉ាក គ្រីប នែវ អន់ កា អន់ដីស រប់ ម៉ាំង រប់
ដាវ។ អន់ អើ អ្នែ អន់ខូ លូ អន់ដីស ទិខូ។

១៧ សារ អន់តីត អា អាញ ច្រាត់ លូ តី អាញ តាំងឡា អាញ
ច្រាត់ កាណុង សត់ត្រា អាញ ទិណោះ យី អាញ ច្រាត់ នីអៀ ហង
ភៀ អន់ ពូ អ៊ូ កា អាញ តាទីច។ អន់ដីស ដាក់ ឡាកោ បាំងឡែ
ដេល ប ?

១៨ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់
ដីស ទិខូ។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650